

ទីភ្នាក់ងារថែទាំផ្ទះ គេហដ្ឋានគ្រួសារមនុស្សពេញវ័យ និងកន្លែងរស់នៅដែលមានជំនួយ

តម្រូវការក្រោមច្បាប់៖

អ្នកត្រូវតែបំពេញ **75** ម៉ោងហ្វឹកហ្វាត់ (រួមទាំង 5 ម៉ោងនៃការតម្រង់ទិសដៅ និងសុវត្ថិភាព) ក្នុងពេល **120** ថ្ងៃនៃកាលបរិច្ឆេទជួលរបស់អ្នក និងក្លាយជាជំនួយថែទាំតាមផ្ទះដែលមានការបញ្ជាក់ក្នុងពេលជួល **200** ថ្ងៃ។
បើសិនអ្នកមិនបំពេញតាមកាលកំណត់ទាំងនេះទេ អ្នកមិនអាចបន្តទទួលបានការទូទាត់ឡើយ។ ប្រើបន្ទាត់ពេលវេលាដែលត្រូវ និងបញ្ជីត្រួតពិនិត្យដែលបានណែនាំ ដើម្បីបំពេញតាមកាលកំណត់។

A - បញ្ចប់ជាមួយនិយោជករបស់អ្នកដើម្បីក្លាយជាជំនួយថែទាំតាមផ្ទះ			
	សកម្មភាព	អ្នកត្រួតពិនិត្យ	✓
ជំហានទី 1	បំពេញទម្រង់បែបបទអនុញ្ញាតការពិនិត្យការត្រួតពិនិត្យសារពារនៅពេលចុះកិច្ចសន្យា ។ ការត្រួតពិនិត្យសារពារ - គេហទំព័រ BCCU	ប្រើឈ្មោះដូចគ្នាលើទម្រង់បែបបទទាំងអស់។ ឧទាហរណ៍៖ Jonathan, John ឬ Johnny	☐
ជំហានទី 2	លេខតាមដាន ដែលហៅថា លេខសាកសួរ ID# ឬ OCA# និងត្រូវបានបង្កើត និងសរសេរលើទម្រង់បែបបទចាត់ចែងស្នាមម្រាមដៃរបស់អ្នកដែលអ្នកទទួលបាននៅពេល ចុះកិច្ចសន្យា។ រក្សាទម្រង់បែបបទនេះ និងសរសេរ លេខសាកសួរ ID# ឬ OCA# ទីនេះ៖	នេះនឹងត្រូវបានត្រួតពិនិត្យសម្រាប់ពាក្យសុំក្រសួងសុខាភិបាល របស់អ្នក (DOH)	☐
ជំហានទី 3	រៀបចំឱ្យគេយកស្នាមម្រាមដៃរបស់អ្នកភ្លាមៗ។ សរសេរពេលវេលាណាដែលអ្នកនឹងទៅនេះ៖	សម្គាល់ប្រតិទិនរបស់អ្នក!	☐
ជំហានទី 4	✳ មុនពេលអ្នកផ្តល់ការថែទាំ បញ្ចប់វគ្គសិក្សាហ្វឹកហ្វាត់តម្រង់ទិស (2 ម៉ោង) និងសុវត្ថិភាព (3 ម៉ោង) ។ អ្នកនឹងត្រូវការវិញ្ញាបនបត្រសម្រាប់វគ្គទាំងនេះ ។ រកមើល ក្រោមវគ្គសិក្សាហ្វឹកហ្វាត់ ដើម្បីស្វែងរកអ្នកណែនាំដែលបានយល់ស្របខាងក្រោម ។	វិញ្ញាបនបត្រទាំងនេះក្លាយជាផ្នែកនៃតម្រូវការហ្វឹកហ្វាត់ 75 ម៉ោង របស់អ្នក ។ 120 ថ្ងៃដើម្បីបញ្ចប់ការហ្វឹកហ្វាត់មូលដ្ឋានចាប់ផ្តើមពី កាលបរិច្ឆេទទទួលបានឱ្យធ្វើការរបស់អ្នក ។	☐

B - បញ្ជូនឱ្យក្រសួងសុខាភិបាលនូវពាក្យសុំសម្រាប់ការសម្ងាត់ និងការប្រឈង			
	សកម្មភាព	អ្នកត្រួតពិនិត្យ	✓
ជំហានទី 1	បញ្ចប់ ហើយបញ្ជូនត្រឹម 14 ថ្ងៃនៃការជួល ៖ ក្រសួងសុខាភិបាលក្នុងក្រុម ពាក្យសុំ HCA ។ ការធ្វើតេស្ត Prometric ទទួលបានពីការពិនិត្យពាក្យសុំរបស់អ្នក ដែលនឹងអនុញ្ញាតឱ្យ អ្នកប្រឈងចំណេះដឹង និងជំនាញសរសេររបស់អ្នក។ អ្នកត្រូវបានតម្រូវឱ្យផ្តល់យ៉ាងតិចអាសយដ្ឋានអ៊ីម៉ែលមួយសម្រាប់ DOH និង Prometric ទំនាក់ទំនង ។ DOH តម្រូវថា ឯកសារទាំងអស់ ការជូនដំណឹងនៃ ការបញ្ចប់ការហ្វឹកហ្វាត់ និងថ្លៃចំណាយត្រូវបានបង់ មុនពេល DOH នឹងទាក់ទង Prometric ។	ប្រសិនបើអ្នកមិនបញ្ជូនពាក្យសុំរបស់អ្នកក្នុងពេល 14 ថ្ងៃ វាទំនងជាថា អ្នកនឹងមិនអាចធ្វើតេស្ត ឬក្លាយជាមាស បញ្ជាក់ត្រឹមកាលបរិច្ឆេទកំណត់របស់អ្នក។ នៅពេល DOH ទទួលបានពាក្យសុំរបស់អ្នក អ្នកត្រូវបានផ្តល់ លេខសម្ងាត់ DOH 10 ខ្ទង់ (HM)។ ប្រើលេខនេះនៅពេលទាក់ទងអ្នកសម្របសម្រួលលិខិតសម្ងាត់ HCA តាមលេខ (360) 236-2700 ឬ នៅស្វែងរកព័ត៌មានលើបណ្តាញ នៅ DOH ។	☐
ជំហានទី 2	✳ បើសិនអ្នកមានជំនាញអង់គ្លេសមានកម្រិត (LEP) មានន័យថាសកម្មភាពអាន សរសេរ ឬនិយាយភាសាអង់គ្លេសរបស់អ្នកមានកម្រិត អ្នកអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ ការបញ្ជាក់បណ្តោះអាសន្ន 60 ថ្ងៃបន្ថែមទៀត។	LEP ប៉ុណ្ណោះ៖ សម្គាល់លើពាក្យសុំ DOH របស់អ្នកដែល អ្នកចង់បានសញ្ញាបត្របណ្តោះអាសន្ន។	☐
ជំហានទី 3	ដើម្បីប្រឈង HCA ជាភាសាអេស៉្បាញ រុស្ស៊ី វៀតណាម កូរ៉េ ចិន ខ្មែរ ឡាវ សាមីរ សូម៉ាលី អ៊ុយក្រែន តាហ្គាឡុក អាំហ្សាហ្វិក ឬអារ៉ាប់ ពិនិត្យមើលភាសាដែលចង់បានលើ ពាក្យសុំប្រឈង HCA ។ បើសិនអ្នកត្រូវការប្រឡងជាភាសាដែលមិនមានរាយក្នុងបញ្ជី អ្នកស្នើសុំអ្នកបកប្រែផ្ទាល់ ខ្លួនជាក្នុងភាសារបស់អ្នក ដោយបំពេញក្បាច់ស្នើសុំការសម្របសម្រួលការធ្វើតេស្ត នៅលើគេហទំព័រ Prometric ហើយបញ្ជូនទៅអាសយដ្ឋានលើបែបបទនេះ។	វាអាចចំណាយពេល 30 ថ្ងៃ សម្រាប់ការស្នើសុំអ្នកបកប្រែ /ការសម្របសម្រួល។ DOH នឹងធ្វើអ៊ីម៉ែលដែលអ្នកត្រូវតែឆ្លើយតបសម្រាប់ ការពិនិត្យផ្ទៀងផ្ទាត់។ ពិនិត្យមើលប្រអប់អ៊ីម៉ែល សម័យសំណល់ និងឥតបានការ ជាប្រចាំថ្ងៃសម្រាប់អ៊ីម៉ែលពី DOH និង Prometric បន្ទាប់ពីអ្នកបំពេញការហ្វឹកហ្វាត់!	☐
ជំហានទី 4	ធ្វើថ្លៃមូលឱ្យ DOH ទាំងថ្លៃមូលពាក្យសុំ DOH និងថ្លៃមូលប្រឈង Prometric ។ ចំណាំ ៖ កុំបញ្ជូនថ្លៃមូល បើការហ្វឹកហ្វាត់ត្រូវបានផ្តល់ជូនដោយភាពដាច់ខាតការហ្វឹកហ្វាត់ និងគូសរដ្ឋបង់ថ្លៃពាក្យសុំ ។	ផ្ញើមូលប្បទានបត្រ ឬអាណត្តិប្រៃសណីយ៍ជាមួយពាក្យសុំ របស់អ្នក ។	☐

C - ចុះឈ្មោះសម្រាប់ការហ្វឹកហ្វាត់

	សកម្មភាព	អ្នកត្រូវបំពេញ	✓
ជំហានទី 1	★ ក្នុងពេលកំណត់ 14 ថ្ងៃ ចុះឈ្មោះការហ្វឹកហ្វាត់មូលដ្ឋាន 70 ម៉ោង ។	ស្វែងរកថ្នាក់/ត្រូវបង្រៀន	☐
ជំហានទី 2	★ បានណែនាំដោយ 60 ថ្ងៃពីការផ្តល់ បញ្ចប់ការហ្វឹកហ្វាត់មូលដ្ឋាន 70 ម៉ោងភ្លាមៗដើម្បីធានាថា អ្នកទទួលបានថ្នាក់នៅក្នុងតំបន់ដែលអ្នករស់នៅ ។	ត្រូវប្រាកដថាបំពេញកាលកំណត់គេស្ត និងការបញ្ជាក់។	☐
ជំហានទី 3	ពេលដែលអ្នកបញ្ចប់ការហ្វឹកហ្វាត់ 75 ម៉ោង ដែលតម្រូវឲ្យមាន អ្នកនឹងមានសិទ្ធិធ្វើការប្រលងជំនួយថែទាំតាមផ្ទះ (HCA) របស់អ្នក ។	សម្គាល់ប្រតិទិនរបស់អ្នកសម្រាប់កាលបរិច្ឆេទ និងពេលវេលាហ្វឹកហ្វាត់!	☐
ជំហានទី 4	អ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ចប់ 75 ម៉ោងរបស់អ្នក (វិញ្ញាបនបត្រហ្វឹកហ្វាត់ DSHS) ពីអ្នកណែនាំដែលបានយល់ស្របពី DSHS ដែលបង្រៀន 75 ម៉ោងចុងក្រោយនៃការហ្វឹកហ្វាត់មូលដ្ឋានរបស់អ្នក ។	បង្ហាញវិញ្ញាបនបត្រទាំងអស់ដល់អ្នកណែនាំនេះ ។	☐

D - តេស្តតាមរយៈ PROMETRIC

	សកម្មភាព	អ្នកត្រូវបំពេញ	✓
ជំហានទី 1	ដាច់ការប្រឡងចំណេះដឹង និងជំនាញសរសេរ សរសេរកាលបរិច្ឆេទ និងទីតាំងតេស្តនៅទីនេះ ៖ _____ យកពេលវេលាប្រឡងលើកដំបូងដែលផ្តល់ដល់អ្នកពី Prometric។ ធ្វើតេស្តឱ្យភ្លឺភ្លាមនឹងចុងបញ្ចប់នៃការហ្វឹកហ្វាត់ដើម្បីបង្កើនសមត្ថភាពរបស់អ្នកឱ្យប្រសើរជាង។ ស្វែងរកអ៊ីម៉ែលពី Pbt-admit@Prometric.com ជាមួយព័ត៌មានតេស្ត ឈ្មោះរបស់អ្នក លេខ Prometric ID ក្នុងបន្ទាត់ប្រធានបទ (ពិនិត្យមើលប្រអប់សារចូល សមីសំណល់ និងឥតបានការ)។	Prometric នឹងទាក់ទងជាមួយអ្នកដោយប្រើអាសយដ្ឋានអ៊ីម៉ែលដែលអ្នកផ្តល់លើពាក្យសុំ DOH របស់អ្នកប៉ុណ្ណោះ។ បើសិនអ្នកមិនបានទទួលកាលបរិច្ឆេទតេស្តតាមអ៊ីម៉ែលពី Prometric ក្នុងពេល 14 ថ្ងៃនៃការបំពេញការហ្វឹកហ្វាត់ សូមទាក់ទង Prometric តាមលេខ 1-800-324-4689។	☐
ជំហានទី 2	បើសិនអ្នកប្រលងធ្លាក់តេស្ត កំណត់ពេលវេលាប្រលងរបស់អ្នកឡើងវិញភ្លាមៗ។ ទាក់ទង Prometric ភ្លាមៗដើម្បីប្រលងឡើងវិញ។ អ្នកអាចយកចំណែកតេស្តដែលបានប្រលងធ្លាក់ពីរដង។ អ្នកត្រូវតែបង់ថ្លៃសម្រាប់ការធ្វើតេស្តឡើងវិញ។	ព័ត៌មានអំពីលេខសម្ងាត់របស់អ្នកនៅលើគេហទំព័រ DOH ៖ ការស្វែងរកការសម្ងាត់របស់អ្នកផ្តល់សេវា (HM ឬ PV) ។ នៅពេលការសម្ងាត់របស់អ្នកបង្ហាញថា “សកម្ម” អ្នកអាចធ្វើការបាន។ អ្នកមិនអាចធ្វើការ 200 ថ្ងៃកន្លងមកដោយមិនសកម្មនៅលើគេហទំព័រ DOH បានឡើយ។	☐

ទីភ្នាក់ងារ	ទូរស័ព្ទ និងទូរសារ	អាសយដ្ឋានអ៊ីម៉ែល	អ៊ីម៉ែល
DOH	អ្នកសម្របសម្រួលការសម្ងាត់ HCA (360) 236-2700 សេវាអភិវឌ្ឍន៍ DOH (360) 236-4700	ធ្វើពាក្យសុំតាមប្រៃសណីយ៍ទៅ៖ (មិនរាប់បញ្ចូលថ្ងៃសៅរ៍ឡើយ) DOH - Home Care Aide Credentialing P.O. Box 1099 Olympia, WA 98507-1099 ផ្ញើឯកសារផ្សេងទៀតតាមប្រៃសណីយ៍ ដែលមិនបានផ្ញើជាមួយពាក្យសុំដំបូងទេ៖ DOH - Home Care Aide Credentialing P.O. Box 47877 Olympia, WA 98504-7877	គេហទំព័រ DOH ៖ ជំនួយថែទាំតាមផ្ទះ 
Prometric	ទូរស័ព្ទ៖ 1-800-324-4689 ទាញយកកូនសៀវភៅព័ត៌មាន (14 ភាសា) ដើម្បីជួយឆ្លើយសំណួរផ្សេងៗ។	អាសយដ្ឋាន Prometric – Attention: Washington Home Care Aide Program 7941 Corporate Dr. Nottingham, MD 21236	អ៊ីម៉ែល Prometric ៖ WAHCA@prometric.com គេហទំព័រ Prometric៖ Prometric

តំណរហ័ស **HCA** ៖ ស្វែងរកកំណត់ត្រាមួយទីតាំងនៅ www.adsa.dshs.wa.gov/professional/training/links